

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS



ខេត្តកណ្តាល ០២៧-១៤សីហា ឆ្នាំ២០២១

មាតិកា

- រដ្ឋាភិបាលឌីជីថល..... ១
- បេសកកម្មសម្រាប់ត្រីមាសទី៣ ២
- ការដាក់ឱ្យអនុវត្តគម្រោង FMIS នៅ រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ៣
- យល់ដឹងអំពីប្រព័ន្ធជំនួយគាំទ្រ ៣
- មូលនិធិរូបិយវត្ថុអន្តរជាតិចង្អុលបង្ហាញ ចំនុចសំខាន់ ៤
- បេសកកម្មរបស់ធនាគារពិភពលោកគាំទ្រ ដល់ការអនុវត្តគម្រោង FMIS ៥
- ទំព័រសំណួរ និង ចម្លើយ ៦

រដ្ឋាភិបាលឌីជីថល

រដ្ឋាភិបាលឌីជីថល (Digital Government) មានតួនាទីបង្កើតក្របខណ្ឌ និង យន្តការសម្រាប់អនុវត្តសេដ្ឋកិច្ចឌីជីថល, ការធ្វើឌីជីថលនិយមកម្ម និង ការរៀបចំក្របខណ្ឌគតិយុត្តថ្នាល និង កម្មវិធីគាំទ្រនានាជាច្រើន សម្រាប់ធានាការរីកលូតលាស់នៃសេដ្ឋកិច្ចឌីជីថល ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានអភិវឌ្ឍ និង ដាក់ឱ្យអនុវត្តតាមក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និង ថ្នាក់ក្រោមជាតិ **ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ** (Financial Management Information System - FMIS) ដែលជាប្រព័ន្ធទំនើបកម្ម, ធ្វើស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវប្រតិបត្តិការហិរញ្ញវត្ថុ រវាងប្រព័ន្ធថវិកាជាមួយប្រព័ន្ធរតនាគារជាតិ ដើម្បីធានាប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព ក្នុងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ និង ការផ្តល់សេវាសាធារណៈ បានឆាប់រហ័ស, មានប្រសិទ្ធភាព និង ទាន់ពេលវេលា ។ ប្រព័ន្ធទំនើបកម្មបានអនុវត្តស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវ ប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រព័ន្ធថវិកាជាមួយនឹងប្រព័ន្ធរតនាគារដែលជាយ៉ាងផ្អែកព័ត៌មានសម្រាប់ការវិភាគគ្រប់ជ្រុងជ្រោយ, ជាក់លាក់, មានប្រសិទ្ធភាព និង អាចជឿទុកចិត្តបាន ។



- ១ បង្កើតប្រសិទ្ធភាព និង ឆន្ទៈនៃសេដ្ឋកិច្ច ជាមួយនឹងការបង្កើតប្រសិទ្ធភាពការងារសេវាសាធារណៈគ្រប់ប្រភេទរបស់រដ្ឋ និង សេវាសម្រួលសកម្មភាពនយោបាយ
- ២ តភ្ជាប់ប្រជាជនជាមួយធនាគារសកលនិយមកម្មឌីជីថល និង បច្ចេកវិទ្យាទំនើប ដើម្បីទទួលបានព័ត៌មាន, ចំណេះដឹង, ទស្សនៈ និង របៀបនៃការរស់នៅបែបថ្មី ។ ការតភ្ជាប់អង្គការអាជីវកម្មជាច្រើននៃប្រទេសកម្ពុជាដែលមានថ្នាលវិទ្យាសាស្ត្រ, ធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច, បង្កើតផលប្រយោជន៍ទាំងអ្នកផលិត និង អ្នកប្រើប្រាស់
- ៣ វិស័យឌីជីថលដែលផ្អែកលើអ៊ីនធឺណិតធ្វើឱ្យមានពិពិធកម្មកាត់បន្ថយក្នុងវិស័យកសិកម្ម, ទស្សនាបកម្ម និង សេវាកម្មជាមួយនឹងប្រព័ន្ធអ្នកកម្ម
- ៤ វិស័យឌីជីថលនឹងក្លាយជាក្រាមម៉ាស៊ីនថ្មី, លើកកម្ពស់កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

ការអនុវត្ត សេដ្ឋកិច្ចឌីជីថល បានផ្តល់ ទូន្មានសម្រាប់ឆ្នាំ ៤ សម្រាប់សង្គមជាតិ

រដ្ឋាភិបាលឌីជីថល (Digital government) ជាអ្នកបង្កើតក្របខណ្ឌ និង យន្តការសម្រាប់អនុវត្តសេដ្ឋកិច្ចឌីជីថល និង ការធ្វើឌីជីថលនិយមកម្មរដ្ឋបាល ។ ឌីជីថលនិយមកម្មនៅក្នុងប្រទេសអភិវឌ្ឍ និង កំពុងអភិវឌ្ឍ បានជ្រៀតជ្រួលទៅក្នុងស្ថាប័នរដ្ឋទាំងឡាយជាច្រើនទសវត្សរ៍តាមរយៈការរៀបចំថ្នាក់ក្របខណ្ឌគតិយុត្ត និង កម្មវិធីគាំទ្រនានាជាច្រើនសម្រាប់ធានាការរីកលូតលាស់នៃ រដ្ឋបាលឌីជីថល និង សេដ្ឋកិច្ចឌីជីថល ។

បច្ចេកវិទ្យាឌីជីថល ក្នុងក្របខណ្ឌបដិវត្តន៍ស្ថាប័នអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់សង្គម-សេដ្ឋកិច្ចនៃប្រជាជាតិនីមួយៗ, អត្ថប្រយោជន៍ទាំងឡាយ មិនអាចទទួលបានដោយងាយៗឡើយ ហើយសង្គមជាតិនីមួយៗ មិនអាចស្រូបយកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលបានភ្លាមៗដែរ ។ រដ្ឋត្រូវសកម្មក្នុងការប្រមើល និង បុរេសកម្មក្នុងការចាត់វិធានការឆ្លើយតប នឹងនិន្នាការផ្លាស់ប្តូរ, ការវិវឌ្ឍបច្ចេកវិទ្យា, ការអភិវឌ្ឍធនធានមនុស្ស និង សង្គម, ហេដ្ឋារចនាសម្ព័ន្ធ (ទន់ និង រឹង) ការអភិវឌ្ឍប្រព័ន្ធអប់រំ, ប្រព័ន្ធតាំពារសង្គម និង រចនាសម្ព័ន្ធស្ថាប័នរដ្ឋ សំដៅធានាអត្ថប្រយោជន៍, ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពប្រជាជន, សេដ្ឋកិច្ច និង សង្គម ។

បច្ចុប្បន្ន, សកលលោកបានប្រើប្រាស់ប្រព័ន្ធទំនើបកម្ម គឺ **ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ** (Financial Management Information System) ដែលធ្វើស្វ័យប្រវត្តិកម្មបញ្ជូនគ្នាទៅវិញទៅហិរញ្ញវត្ថុ រវាងប្រព័ន្ធថវិកាជាមួយនឹងប្រព័ន្ធរចនាគារជាតិ ក្នុងទិសដៅធានាប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ក្នុងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ (ចំណូល-ចំណាយថវិកាជាតិ) ហើយក៏ជាឃ្លាំងផ្ទុកទិន្នន័យហិរញ្ញវត្ថុ សម្រាប់ការវិភាគគ្រប់ជ្រុងជ្រោយ, ឆាប់រហ័ស, មានប្រសិទ្ធភាព និង អាចជឿទុកចិត្តបាន ។

រដ្ឋជោគជ័យក្នុងប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្តុកព័ត៌មាន, ទិន្នន័យ និង ស្ថិតិ (ពាក់ព័ន្ធកិច្ចការសង្គម-សេដ្ឋកិច្ច) សម្រាប់វិភាគព័ត៌មាន, ទិន្នន័យ និង ស្ថិតិទាំងឡាយ ដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍ, ផ្តល់សេវាសាធារណៈ, សម្របសម្រួលកិច្ចការលើកទឹកចិត្តវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ។

បច្ចុប្បន្នភាពរដ្ឋជោគជ័យក្នុងប្រព័ន្ធសេដ្ឋកិច្ចចម្រុះ គឺ រដ្ឋសកម្មក្នុងការប្រមើល និង បុរេសកម្មក្នុងការចាត់វិធានការឆ្លើយតបទាន់ពេលវេលាទៅនឹងនិន្នាការប្រែប្រួល, ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីរៀបចំ, គ្រប់គ្រង, តាមដាន និង ត្រួតពិនិត្យ ការអនុវត្តគ្រប់ការងារស្ថាប័នឱ្យស្ថិតក្នុងជំរកនៃប្រព័ន្ធតួចត្រូវតែមួយ ដោយឈរលើគោលការណ៍ប្រតិបត្តិការ និង ប្រព័ន្ធគោលតម្លៃ ដែលមានកិច្ចដំណើរការគ្រប់ជ្រុងជ្រោយ ក្នុងគ្រប់កិច្ចការផ្គត់ផ្គង់សេវាសាធារណៈ, ការគាំទ្រ និង ការសម្របសម្រួលនានា ជាមួយនឹងការទទួលខុសត្រូវខ្ពស់ចំពោះប្រជាជន (រួមទាំងចុរជន) ប្រកបដោយចក្ខុវិស័យដឹកនាំវែងឆ្ងាយ និង ការអភិវឌ្ឍប្រកបដោយចីរភាព ដែលមាននីតិវិធីជាងឆ្នាំខ្ពង ។

ប្រភព៖ បណ្ឌិតសភាចារ្យ **ហ៊ាន សាវ៉េម**, ទស្សនៈសេដ្ឋកិច្ចវិទ្យា និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (រាជធានីភ្នំពេញ ២០២១)

មេសកកម្មសំខាន់ៗសម្រាប់ត្រីមាសទី៣ របស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS



ការដាក់ឱ្យអនុវត្តគម្រោង FMIS នៅរដ្ឋបាលរាជធានី-ខេត្តទាំង ២៥



ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាសេនាធិការក្នុងការដឹកនាំការងារកែទម្រង់នេះ បាននិងកំពុងបន្តបោះជំហានទៅមុខឥតឈប់ឈរ រហូតមកដល់បច្ចុប្បន្ន ការងារកែទម្រង់ឈានដល់ដំណាក់កាលទី ៤ គឺ គណនេយ្យភាពសមិទ្ធកម្ម(២០២១-២០២៥) ។ ទន្ទឹមនឹងនេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាជាឆ្លឹងខ្នងដ៏សំខាន់របស់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក៏បានបន្តពង្រីកវិសាលភាពរបស់ខ្លួនដល់ជំហានទី៣ (២០២១-២០២៥) នេះផងដែរ ។ តាមរយៈយុទ្ធសាស្ត្រដែលមានភាពប្រទាក់ក្រឡាគ្នានេះ និង ក្រោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅលើ“ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣” ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំអនុវត្តនូវផែនការសកម្មភាពជាបន្តបន្ទាប់ ។ ជាក់ស្តែង នាថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ កម្មវិធី “ការបញ្ចូលការយល់ដឹងអំពីប្រព័ន្ធ FMIS ជូនថ្នាក់ដឹកនាំ និង មន្ត្រីនៃរដ្ឋបាលរាជធានី-ខេត្តទាំង ២៥” ត្រូវបានរៀបចំឡើង ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ កម្មវិធីត្រូវបានរៀបចំឡើងជាមួយគោលបំណងសំខាន់ៗដែលមានដូចជា បញ្ចូលព័ត៌មានបឋមទៅកាន់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ស្តីពីប្រព័ន្ធ FMIS ព្រមទាំងស្នើឱ្យមានការរៀបចំជាក្រុមការងារអនុវត្តគម្រោង FMIS ដើម្បីសម្របសម្រួលលើការងារគ្រប់គ្រងការផ្លាស់ប្តូរក្នុងការផ្សព្វផ្សាយបន្ត, ជំរុញឱ្យមានការគាំទ្រ និង ការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអនុវត្តការងារគម្រោងដើម្បីទទួលបាននូវប្រសិទ្ធភាព និង ប្រសិទ្ធផលជាអតិបរមាពីប្រព័ន្ធ FMIS ។ ក្រុមការងារអនុវត្តគម្រោង FMIS នៅតាមរដ្ឋបាលរាជធានី-ខេត្ត នឹងបន្តសម្របសម្រួលជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការសិក្សាអំពីនីតិវិធីអនុវត្តការងារនាពេលបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យាព័ត៌មាន និង ការកំណត់ឈ្មោះអ្នកប្រើប្រាស់ប្រព័ន្ធ ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំ និង ការអភិវឌ្ឍប្រព័ន្ធ FMIS ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងសម្រាប់ការគ្រប់គ្រង និង អនុវត្តថវិកា និង ហិរញ្ញវត្ថុ របស់រដ្ឋបាលរាជធានី-ខេត្ត និង មិនជៀសឆ្ងាយពីឧត្តមមានុវត្តន៍របស់ប្រព័ន្ធ FMIS ព្រមទាំងស្របតាមយុទ្ធសាស្ត្រនៃការកែសម្រួលនីតិវិធីអនុវត្តការងារ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម** បានថ្លែងអំណរគុណចំពោះគណៈអភិបាលរាជធានី-ខេត្ត និង មន្ត្រីក្រោមឱវាទ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទទួលយកការដាក់ឱ្យអនុវត្តនូវគម្រោង FMIS ថែមទាំងបានផ្តល់អនុសាសន៍ដល់រដ្ឋបាលរាជធានី-ខេត្ត មិនឱ្យមានការព្រួយបារម្ភចំពោះការផ្លាស់ប្តូរនេះ ព្រោះថាប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យអនុវត្តទៅកាន់ការដ្ឋានជាច្រើនរួចមកហើយ ដូច្នេះចំពោះការលំបាក ចន្លោះខ្វះខាតផលប៉ះពាល់ទាំងឡាយត្រូវបានគ្រប់គ្រង និង កែសម្រួលបានប្រសើរហើយ ។ រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏មានស្ថាប័នដែលមានបទពិសោធន៍ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ដូចជាមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត នៅជិតខ្លួនដែរ ដែលអាចស្វែងរកការពិភាក្សានៅពេលជួបឧបសគ្គផ្សេងៗបាន ។



យល់ដឹងអំពីប្រព័ន្ធជំនួយគាំទ្រ PK-The Helper

- PK-The Helper ជាប្រព័ន្ធជំនួយគាំទ្រ ដែលទទួលនូវរាល់គ្រប់ បញ្ហា/សំណើ/សំណូមពរ របស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ព្រមទាំងធ្វើការដោះស្រាយប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ស្របទៅតាមកម្រិត និង ស្ថានភាពនៃបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះ ។

- ដើម្បីចូលប្រើប្រាស់ប្រព័ន្ធ PK-The Helper អ្នកប្រើប្រាស់តម្រូវឱ្យមាន Username និង ពាក្យសម្ងាត់ មុននឹងអាចប្រើប្រាស់បាន បន្ទាប់មក អ្នកប្រើប្រាស់ត្រូវបើកកម្មវិធី Web Browser ណាមួយ (ឧទាហរណ៍÷ Google Chrome, Safari, FireFox ។ល។) ហើយចូលទៅកាន់អាសយដ្ឋាន ÷ <https://helpdesk.mef.gov.kh>



■ **ការបង្កើតសំបុត្រ**

១. ការបង្កើតសំបុត្រនៅក្នុងប្រព័ន្ធជំនួយគាំទ្រ គឺដើម្បីដាក់បញ្ចូលនូវបញ្ហា ឬ សំណើសុំកែប្រែរបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីឱ្យក្រុមការងារពិនិត្យ និង ដោះស្រាយនូវបញ្ហា ឬ សំណើកែប្រែផ្សេងៗ ឱ្យបានទាន់ពេលវេលា និង មានប្រសិទ្ធភាពខ្ពស់
២. ដើម្បីបង្កើតសំបុត្របាន សូមអ្នកប្រើប្រាស់ចូលទៅកាន់ ប្រភេទសំបុត្រ > សំបុត្រ > បង្កើត ។

■ **ការស្វែងរកសំបុត្រដែលបានបង្កើត និង តាមដានស្ថានភាព**

១. ក្រោយពេលសំបុត្រ បញ្ហា / សំណើ/ សំណូមពរ ត្រូវបានបង្កើត អ្នកប្រើប្រាស់ អាចតាមដាននូវការដោះស្រាយដោយក្រុមការងារប្រព័ន្ធ និង ទទួលបានការដោះស្រាយឱ្យបានទាន់ពេលវេលា និង សម្របសម្រួលការងារឱ្យកាន់តែមានប្រសិទ្ធភាព
២. ដើម្បីស្វែងរកសំបុត្រដែលបានបង្កើត និង តាមដានស្ថានភាពសំបុត្របានអ្នកប្រើប្រាស់ត្រូវចូលតាមច្រក ប្រភេទសំបុត្រ > សំបុត្រ ។

- ក្នុងករណីអ្នកប្រើប្រាស់ពុំអាចបង្កើតសំបុត្រ/មិនអាចតាមដានស្ថានភាពសំបុត្រ ឬ មានបញ្ហាទាក់ទងនឹងប្រព័ន្ធ PK-The Helper អ្នកប្រើប្រាស់អាចធ្វើការទាក់ទងមកកាន់ក្រុមការងារជំនួយគាំទ្រតាមរយៈលេខទូរស័ព្ទ ០២៣ ៤៣០ ០៦៣ និង ០៨៧ ៨២២ ២៤៩ ។

**មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចង្អុលបង្ហាញចំណុចសំខាន់
ដែលត្រូវការ ការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធចំពោះគម្រោង FMIS**

បេសកកម្មលើកទី ១១ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់ការគាំទ្រដល់ការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅកម្ពុជា បានប្រព្រឹត្តិទៅក្នុងពេលវេលាដ៏សំខាន់មួយ ដែល “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី ២” ត្រូវបានបញ្ចប់ជាស្ថាពរនិង ចាប់ផ្តើមអនុវត្តជាផ្លូវការនូវ “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី ៣” ។ បេសកកម្មនេះ ត្រូវបានដឹកនាំដោយលោកស្រី Delphine Moretti និង សហការី គឺលោក Kris Kauffmann ទីប្រឹក្សា IMF ជួយគាំទ្រដល់គម្រោង FMIS រួមជាមួយនឹងលោក Yasuhisa Ojima ប្រធានស្ថានតំណាង IMF ប្រចាំនៅកម្ពុជា ។ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ បានយល់ដឹងអំពីផែនទីចង្អុលផ្លូវសម្រាប់ជំហានទី ៣ នៃការពង្រីកវិសាលភាពប្រព័ន្ធ FMIS តាមរយៈការធ្វើបទបង្ហាញរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ការជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ដែលជាតួអង្គសំខាន់ក្នុងការជំរុញភាពជោគជ័យសម្រាប់ការអនុវត្តផែនទីចង្អុលផ្លូវនេះ ។



តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិបានគូសបញ្ជាក់ថា ការកែសម្រួលនីតិវិធីអនុវត្តការងារ និង ការធ្វើវិសោធនកម្មលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួន ដែលទាមទារឱ្យមានការចូលរួមយ៉ាងជិតស្និទ្ធពីអង្គភាពជំនាញ និង ការអនុវត្តសកម្មភាពគ្រប់គ្រងការផ្លាស់ប្តូរ គឺចាំបាច់ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់បំផុត ។ ការគ្រប់គ្រងហានិភ័យនៅតែជាកិច្ចការដ៏សំខាន់ដែលមិនអាចមើលរំលងបាន គឺការទប់ស្កាត់នូវការរៀបចំ និង អភិវឌ្ឍនូវប្រព័ន្ធផ្សេងក្រៅពីប្រព័ន្ធ FMIS ដែលនាំឱ្យរដ្ឋាភិបាលមានប្រព័ន្ធច្រើនមិនមានលក្ខណៈសមាហរណកម្ម និង ក្លាយជាបន្ទុកការងារដល់អ្នកប្រើប្រាស់ក្នុងការកត់ត្រាទិន្នន័យដដែលច្រើនដង ។ ជាមួយគ្នានេះផងដែរ ការថែរក្សាឱ្យបាននូវធនធានមនុស្ស សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី៣ ក៏ជាកត្តាដែលអាចកំណត់នូវភាពជោគជ័យ ។



បេសកកម្មរបស់ធនាគារពិភពលោកកំរុងដំបូងការអនុវត្តគម្រោង FMIS



ក្រុមបេសកកម្មធនាគារពិភពលោក (WB) ដែលដឹកនាំដោយ លោក Serdar Yilmaz និង លោកបណ្ឌិត **សូ សុខប៊ុនធឿន** ដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត រួមមាន ÷ លោក Javier CASTILLO-ALVAREZ តំណាងសភាអឺរ៉ុប, លោក Anthony Samson តំណាងកម្មវិធីអភិវឌ្ឍន៍អូស្ត្រាលីមកពីនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី, លោក **ផ្លុន ពិសិដ្ឋ**, លោក Paul Tambunan និង លោក Mulki Adinugroho ទីប្រឹក្សារបស់ ធនាគារពិភពលោក បានសហការជាមួយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៅក្រសួងចំនួន ៤ រួមមាន ÷



រួមនឹង អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ក្នុងការផ្តល់ជំនួយបច្ចេកទេសគាំទ្រដល់យន្តការ ត្រួតពិនិត្យ និង វាយតម្លៃលើការអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធផ្សព្វផ្សាយ FMIS ទាំងស្រុង និង ការរៀបចំផែនការយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរ និង ប្រាស្រ័យទាក់ទង (Change Management and Communication) ក្នុងក្របខណ្ឌកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលបេសកកម្មនោះបានធ្វើឡើងកាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២១ ។

ក្រុមបេសកកម្មធនាគារពិភពលោក (WB) បានវាយតម្លៃខ្ពស់លើការអនុវត្តប្រព័ន្ធ FMIS របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមាន ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សែន** ជាប្រធាន ជាពិសេសការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង ដែលជំនាញការធនាគារពិភពលោកបានសិក្សាឃើញថា បានផ្តល់នូវការបង្កើនប្រសិទ្ធភាពការងារ, ការពន្លឿនពេលវេលានៃការប្រតិបត្តិការនៅក្នុងប្រព័ន្ធឱ្យកាន់តែមាន ភាពរហ័ស និង ងាយស្រួលជាងមុន ជាពិសេសការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង បានជួយសម្រួលដល់ការងារប្រចាំថ្ងៃ របស់ ថ្នាក់ដឹកនាំ និង មន្ត្រីដែលទទួលបន្ទុកថវិកា និង ហិរញ្ញវត្ថុនៅក្នុងការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័ន និង ការទូទាត់ ចំណាយដែលមានហានិភ័យទាបទៅកាន់ដៃគូផ្គត់ផ្គង់ បានទាន់សភាពការណ៍ និង តម្រូវការ ។ ទន្ទឹមនឹងនោះ ក្រុមបេសកកម្មធនាគារពិភពលោក ក៏បានកោតសរសើរដល់ការអនុវត្តបានយ៉ាងល្អ សម្រាប់សកម្មភាពគ្រប់គ្រងការផ្លាស់ប្តូររបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាមួយក្រសួង-ស្ថាប័ន ជាពិសេសការប្រាស្រ័យទាក់ទងដែលបានជួយជំរុញដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានប្រព័ន្ធ FMIS ជាអ្វីៗខ្ពង់ខ្ពស់ដ៏សំខាន់ ឱ្យកាន់តែដំណើរការយ៉ាងរលូន ។ បន្ថែមពីនោះ ក្រុមជំនាញការបេសកកម្មធនាគារពិភពលោក ក៏បានបន្តសហការ យ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការវិភាគថេរវេលានៃប្រតិបត្តិការផ្សេង ទៀត ដើម្បីគ្រោងរៀបចំសម្រាប់ការដាក់ឱ្យអនុវត្តនីតិវិធីថ្មី តាមប្រព័ន្ធ FMIS ជាបន្តទៀត ។



សមិទ្ធផលជោគជ័យនេះ បានមកពីការខិតខំប្រឹងប្រែង និង ការជំរុញពីថ្នាក់ដឹកនាំគ្រប់ជាន់ ថ្នាក់ រួមជាមួយនឹងការសហការចូលរួមពីបណ្តាក្រសួង-ស្ថាប័នក្នុងការប្តេជ្ញាជួយគាំទ្រដល់ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការជំរុញការបម្រើសេវាសាធារណៈ ទៅកាន់សាធារណជនឱ្យបានល្អប្រសើរ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ជាពិសេស ការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ដូចជា ធនាគារពិភពលោក និង សហភាពអឺរ៉ុប ដែលតែងតែ ផ្តល់ការគាំទ្រ និង ជំនួយបច្ចេកទេសដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យសម្រេចបាននូវភាពជោគជ័យនៃគម្រោងនេះ និង បានផ្តល់ជូននូវអត្ថប្រយោជន៍ ជាច្រើនជូនអ្នកប្រើប្រាស់ ។

សំណួរ និង ចម្លើយ

បង្កើនថាមពលផ្នែកចំណេះដឹងអំពីប្រព័ន្ធវិប FMIS និង មានឱកាសទទួលបានធាតុថាមពល (PowerBank) ពីក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយគ្រាន់តែចូលរួមឆ្លើយសំណួរងាយៗឱ្យបានត្រឹមត្រូវ

១. នៅពេលដែលអ្នកប្រើប្រាស់ប្រព័ន្ធវិប FMIS មានបញ្ហា ត្រូវទាក់ទងទៅក្រុមជំនួយកាំទ្រ PK-The Helper យ៉ាងដូចម្តេច? ចូរប្រាប់ពីរបៀបបង្កើតសំណើនៅក្នុងប្រព័ន្ធជំនួយកាំទ្រ PK-The Helper?

២. តើប្រព័ន្ធវិប FMIS មានឈ្មោះពេញជាខេមរៈភាសាយ៉ាងដូចម្តេច?



សេចក្តីជូនដំណឹង ប្រព័ន្ធវិប FMIS នឹងត្រូវបានដោះស្រាយសំណួរអំពីប្រព័ន្ធវិប FMIS ដោយគ្រាន់តែចូលរួមឆ្លើយសំណួរងាយៗឱ្យបានត្រឹមត្រូវ នៅកម្ពុជា



សូមផ្ញើ ចម្លើយត្រឹមត្រូវ នៃសំណួរទាំងពីរនៅខាងឆ្វេងដោយភ្ជាប់ជាមួយឈ្មោះ តួនាទី ស្ថាប័ន និង លេខទូរស័ព្ទទំនាក់ទំនងរបស់លោកអ្នកមកអ៊ីមែល ÷ chhoeun_somalay@mef.gov.kh ឱ្យបាន **មុនថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ ។**

ក្រុមការងារលើកទឹកចិត្តមតិគ្រប់គ្រងក្រសួង-ស្ថាប័ន និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគារ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ឱ្យចូលរួមក្នុងការឆ្លើយសំណួរនេះគ្រប់ៗគ្នា ។ ឈ្មោះអ្នកដែលឈ្នះរង្វាន់នឹងត្រូវប្រកាសនៅលើ ព្រឹត្តិបត្រព័ត៌មានលេខក្រោយ ។

សូមអរសាទរចំពោះអ្នកឈ្នះរង្វាន់អនុស្សាវរីយ៍

សូមអរសាទរចំពោះអ្នកដែលបានឆ្លើយសំណួរត្រឹមត្រូវនៅក្នុងព្រឹត្តិបត្រព័ត៌មានលេខ០២៦

- 🏆 **ឈ្មោះ: លោក សេន សិទ្ធិថា អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប**
- 🏆 **ឈ្មោះ: លោក អ៊ុន សុផាន មន្ត្រី នៃក្រសួងព័ត៌មានជាតិ**

១ តើវិហារទី ៣ នៃការអនុវត្តគម្រោង FMIS ចាប់ផ្តើមពីឆ្នាំណា? មានទិសដៅដូចម្តេច?

- ចម្លើយ ÷ វិហារទី៣ នៃការអនុវត្តគម្រោង FMIS ចាប់ផ្តើមពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៥ ។ មានទិសដៅដូចខាងក្រោម ÷
- | | |
|--|---|
| ពង្រឹង ÷ | ពង្រីក ÷ |
| <ul style="list-style-type: none"> ■ ស្វ័យប្រវត្តិកម្មប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធវិប FMIS ■ គុណភាពរបាយការណ៍ និង សន្ទនាកម្ម ■ សុវត្ថិភាព និង សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យ | <ul style="list-style-type: none"> ■ ១៤៨ ការដ្ឋានបន្ថែមថ្មី និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៅថ្នាក់កណ្តាលថ្មីដែលមានអ្នកប្រើប្រាស់សរុប ១៩០០ នាក់ ■ អភិវឌ្ឍមុខងារបន្ថែមថ្មីចំនួន ២ (AM & IM) ■ ដាក់ឱ្យអនុវត្តមុខងារថ្មី BP & PR ។ |

២ ចូររៀបរាប់អត្ថប្រយោជន៍នៃការធ្វើស្វ័យប្រវត្តិកម្មទិន្នន័យនៃការវិនិយោគ និង ប្រព័ន្ធវិប PRIS ?

- ចម្លើយ ÷ អត្ថប្រយោជន៍នៃការធ្វើស្វ័យប្រវត្តិកម្មទិន្នន័យរវាងប្រព័ន្ធវិប FMIS និងប្រព័ន្ធវិប PRIS មានដូចជា ÷
- កាត់បន្ថយកំហុសឆ្គងដល់អ្នកប្រើប្រាស់
 - មានភាពរហ័ស ដោយអ្នកប្រើប្រាស់នឹងចំណាយពេលវេលាតិចជាងមុនក្នុងការវាយបញ្ចូលទិន្នន័យអាណត្តិបៀវត្សក្នុងប្រព័ន្ធវិប FMIS
 - បង្កើននូវប្រសិទ្ធភាព និង ភាពទាន់ពេលវេលាក្នុងការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល ។

សម្រាប់ព័ត៌មានផ្សេងៗ

សម្រាប់ព័ត៌មានបន្ថែម និង សំណួរពន្យល់ៗ សូមចូលទៅកាន់គេហទំព័រ ឬទំព័របណ្តាញសង្គមរបស់គម្រោង FMIS ÷

គេហទំព័រគម្រោង FMIS
<http://fmis.mef.gov.kh>

FMIS Cambodia
<https://www.facebook.com/fmis.khmer>

FMIS CAMBODIA

ម៉ឺនីស្តរដ្ឋបាលដោយឆ្លាស់ទៅកាន់

កញ្ញា ឈឿន សុផាន់យ័ន
chhoeun_somalay@mef.gov.kh
(+ ៨៥៥)១២ ៧៦២ ៧២២



លទ្ធផលនៃការអនុវត្តគម្រោង ៣ ការងារ ៧ ឆ្នាំ ក្នុងការវិនិយោគប្រព័ន្ធវិបសម្រាប់ការវិនិយោគ

៣ ការងារ

១. ការកែលម្អប្រព័ន្ធវិប	២. ការកែលម្អប្រព័ន្ធវិប	៣. ការកែលម្អប្រព័ន្ធវិប
៤. ការកែលម្អប្រព័ន្ធវិប	៥. ការកែលម្អប្រព័ន្ធវិប	៦. ការកែលម្អប្រព័ន្ធវិប